

សេចក្តីប្រកាសព័ត៌មាន

ថ្ងៃទី 20 ខែមករា ឆ្នាំ 2021

ទំនាក់ទំនង ៖ មជ្ឈមណ្ឌលព័ត៌មានរួម នៃសាលាក្រុងក្នុងក្តីពេញ, 562.570.NEWS, jic@longbeach.gov

សម្រាប់ការផ្សព្វផ្សាយ ភ្លាមៗ

ពលករ ក្នុងវិស័យចំណីអាហារ ត្រូវចាក់ថ្នាំបង្ការ នៅថ្ងៃខាងមុខនេះ

ឡងប៊ិច, CA ៖ សប្តាហ៍នេះ ជាពេលចាប់ផ្តើមចាក់ថ្នាំបង្ការ សម្រាប់ពលករក្នុងវិស័យចំណីអាហារ ។

ការណាត់ជួបសម្រាប់សប្តាហ៍នៃថ្ងៃទី 19 ខែមករា បានពេញរួចហើយ ប៉ុន្តែពលករ ក្នុងវិស័យចំណីអាហារ ត្រូវបានលើកទឹកចិត្ត ឱ្យសួរនាំ និយោជិតរបស់ពួកគេ ឬចុះឈ្មោះ ដើម្បីទទួលបានបច្ចុប្បន្នភាព ដោយប្រើប្រាស់ ប្រព័ន្ធចាក់ថ្នាំបង្ការថ្មី លើអ៊ីនធឺណែតរបស់ក្រុង គឺ VaxLB ។

ចៅហ្វាយក្រុង រ៉ូប៊ែត ហ្គារសៀ (Mayor Robert Garcia) បាននិយាយថា «យើងកំពុងបោះជំហានទៅមុខ ក្នុងការចាប់ផ្តើមចាក់ថ្នាំបង្ការ ហើយឥឡូវនេះ កំពុងចាក់ថ្នាំបង្ការដល់ពលករក្នុងវិស័យចំណីអាហារ» ។ «ជាការចាំបាច់ណាស់ ដែលពលករសំខាន់ៗ មានសុខភាពល្អ ហើយយើងខ្ញុំមានការប្តេជ្ញាចិត្ត ក្នុងការធានាឱ្យ ពលករក្នុងវិស័យចំណីអាហារ មិនថាពួកគេរស់នៅ ឬបម្រើការងារ នៅឡងប៊ិច អាចទទួលបានឱកាសចាក់ថ្នាំបង្ការ» ។

នាពេលបច្ចុប្បន្ននេះ នាយកដ្ឋានសុខាភិបាល និងសេវាមនុស្ស ឡងប៊ិច (នាយកដ្ឋានសុខាភិបាល) កំពុងធ្វើការទាក់ទង ទៅនិយោជិត ក្នុងវិស័យចំណីអាហារ រួមទាំង ហាងលក់ភ្លឿងទេស និងភោជនីយដ្ឋាន ។ ការចាក់ថ្នាំបង្ការ នឹងត្រូវធ្វើឡើង នៅភ្នំនិកចាក់ថ្នាំបង្ការ ក្នុងទ្រង់ទ្រាយមនុស្សច្រើន ក្នុងមជ្ឈមណ្ឌលសន្តិសុខឡងប៊ិច ។ ត្រូវមានការណាត់ជួបមុនសិន ។

វែលលី ខូឡូប៊ី (Kelly Colopy) ប្រធាននាយកដ្ឋានសុខាភិបាល បានបញ្ជាក់ថា «យើងខ្ញុំរំភើបចិត្តខ្លាំងណាស់ដែលពលករ ក្នុងវិស័យចំណីអាហារ ជាក្រុមពលរដ្ឋនៅជួរមុខគេបំផុតនោះ នឹងទទួលបានការចាក់ថ្នាំបង្ការ នាពេលឆាប់ៗ នេះ» ។ «លក្ខណៈ នៃការងាររបស់ពួកគេ ធ្វើឱ្យសុខភាពរបស់ពួកគេ ប្រឈមនឹងហានិភ័យ ដោយសារពួកគេមិនអាចបំពេញការងារ នៅផ្ទះបាន ហើយមិនអាចរក្សាកម្លាត រវាងគ្នា បានផងដែរ ។ ការចាក់ថ្នាំបង្ការមានសារៈសំខាន់ណាស់ ចំពោះការរក្សាសុវត្ថិភាព ដល់សុខភាពរបស់ពួកគេ ។»

សាលាក្រុងឡងប៊ិច នៅបន្តផ្តល់ថ្នាំបង្ការ នៅពេលមានថ្នាំបង្ការ សម្រាប់ចាក់បាន ។ ការចាក់ថ្នាំបង្ការ ត្រូវបានផ្តល់ជូន អ្នកបម្រើការងារនៅមន្ទីរពេទ្យ អ្នកបម្រើការងារសុខាភិបាលជួរមុខរបស់ទីក្រុង បុគ្គលិកសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រ មន្ត្រីនាយកដ្ឋានអគ្គិភ័យឡងប៊ិច និង EMTs ។ នាពេលថ្មីៗ នេះ សាលាក្រុងបានចាប់ផ្តើម ដំណាក់កាល 1B នៃផែនការចាក់

ថ្នាំបង្ការ នៅពេលនិយោជិតផ្សេងទៀតរបស់ទីក្រុង មានសារៈសំខាន់ ចំពោះកិច្ចខិតខំប្រឹងប្រែងឆ្លើយតបនឹងករណីសង្គ្រោះបន្ទាន់ សម្រាប់ COVID-19 បានចាក់ថ្នាំបង្ការ ។ ការចាក់ថ្នាំបង្ការ ដល់ជនរយៈចាស់ បានចាប់ផ្តើម នៅថ្ងៃសៅរ៍ ទី 16 ខែមករា ។ ពលករ ក្នុងវិស័យចំណីអាហារ នឹងត្រូវចាក់ថ្នាំបង្ការ នៅពេលមានថ្នាំបង្ការ បានកាន់តែច្រើនឡើង ។

ត្រូវមានភស្តុតាងបញ្ជាក់ពីការងារបច្ចុប្បន្ន នៅឡងប៊ិច ដូចជាគល់បញ្ជីប្រាក់ខែថ្មី ក្នុងរយៈពេល 30 ថ្ងៃកន្លងមក, ID ឬលិខិតបញ្ជាក់ពីនិយោជក ដោយមានក្បាលលិខិតផ្លូវការសម្រាប់ពលករសំខាន់ៗ ដើម្បីអាចចាក់ថ្នាំបង្ការបាននៅពេលនេះ ។ សម្រាប់អ្នកដែលបម្រើការងារ នៅក្រៅឡងប៊ិច ត្រូវមាន ភស្តុតាងបញ្ជាក់ពីការងារក្នុងវិស័យចំណីអាហារ នាពេលបច្ចុប្បន្ន ឬក៏នឹងភស្តុតាងបញ្ជាក់ពីកន្លែងស្នាក់នៅ ក្នុងឡងប៊ិច ដូចជាកញ្ចប់បញ្ជី ជាដើម ។ អ្នកដែលគ្មានឯកសារត្រឹមត្រូវ នឹងត្រូវឱ្យត្រឡប់ទៅវិញ ។ អ្នកបើកបរដឹកចំណីអាហារ តាមកម្មវិធី (apps) ដូចជា GrubHub, Instacart និង UberEats មិនអាចចូលរួមបានទេ ក្នុងដំណាក់កាលនេះ ហើយនឹងត្រូវរួមបញ្ចូល ទៅក្នុងក្រុមដឹកជញ្ជូន ។

ពលរដ្ឋរស់នៅក្នុងឡងប៊ិចទាំងអស់ ត្រូវបានលើកទឹកចិត្តឱ្យចុះឈ្មោះ នៅ VaxLB ។ ច្រក VaxLB ធ្វើដំណើរការស្វែងយល់ អំពី និងកំណត់កាលវិភាគ សម្រាប់ថ្នាំបង្ការ COVID-19 ឱ្យកាន់តែមានភាពងាយស្រួល និងមានគម្លាភាព ប្រសើរឡើង ។ ដោយចូលទៅ longbeach.gov/vaxLB, ប្រជាពលរដ្ឋនឹងអាចចុះឈ្មោះ ដើម្បីទទួលបានការជូនដំណឹង នៅពេលដល់វេនពួកគេត្រូវចាក់ថ្នាំបង្ការ COVID-19 ។ សម្រាប់អ្នកដែលមានសិទ្ធិអាចចាក់ថ្នាំបង្ការបាន ច្រកនេះផ្តល់ព័ត៌មាន រួមទាំង ការណាត់ជួប តាមរយៈស្វ័យសេវា នៅពេលមានថ្នាំបង្ការអាចចាក់បាន ។ គេហទំព័រ និងទម្រង់បែបបទចុះឈ្មោះ មានជាភាសាអង់គ្លេស ភាសាអេស្ប៉ាញ ភាសាតាហ្គាឡុក និងភាសាខ្មែរ ។

អ្នកដែលមានសំណួរបន្ថែមទៀត អាចទូរសព្ទទៅលេខ 562.570.INFO (4636) ជម្រើស (option) 6 ឬ ផ្ញើអ៊ីមែលទៅ COVID19Vaccine@longbeach.gov ។

មកទល់បច្ចុប្បន្ននេះ ថ្នាំបង្ការចំនួន 21,644 ត្រូវបានផ្តល់ជូន នៅឡងប៊ិច ។ ថ្នាំបង្ការទាំងអស់ត្រូវបានផ្តល់ជូន ដោយឥតគិតថ្លៃ ហើយមានផ្តល់ជូន ដោយផ្ទាល់ ពីវិទ្យាស្ថានសហព័ន្ធ ។

នាយកដ្ឋានសុខាភិបាល កំពុងធ្វើការចាត់ចែង លើការបែងចែកថ្នាំបង្ការ និងដំណើរការចាក់ថ្នាំបង្ការ អនុលោមតាមការណែនាំ ពីមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ (CDC) និងរដ្ឋកាលីហ្វ័រញ៉ា ។ ថ្នាំបង្ការត្រូវបានផ្តល់ជូនសាលាក្រុង ទៅតាមប្រភេទការងារ ហើយមានផ្តល់ជូន ដល់បុគ្គលម្នាក់ៗ ក្នុងពិរដំណាក់កាល ដែលមានកំណត់ជា ដំណាក់កាលរង និងចាត់ថ្នាក់តាមការកំណត់អាទិភាពជាបន្តទៀត រហូតទាល់តែទទួលបាន ថ្នាំបង្ការកាន់តែច្រើនឡើង ។ អ្នកដែលអាចចូលទៅប្រើ បណ្តាញណាត់ជួបចាក់ថ្នាំបង្ការបាន ប៉ុន្តែគ្មានគុណវុឌ្ឍន៍គ្រប់គ្រាន់ អាចចូលរួម ក្នុងដំណាក់កាលនេះបាន និង ពលករសំខាន់ៗ ដែលមិនបម្រើការងារ នៅឡង

ប៊ិច នឹងមិនបានចាក់ថ្នាំបង្ការ នាពេលនេះនោះទេ ។

សេចក្តីលំអិតបន្ថែមទៀត អំពីផែនការចាក់ថ្នាំបង្ការ របស់ក្រុង អាចរកបាន នៅលើគេហទំព័ររបស់សាលាក្រុង ។ សាលាក្រុងជំរុញឱ្យបុគ្គលម្នាក់ៗ យល់ដឹង អំពីព័ត៌មានឆបោក ស្តីពីការចាក់ថ្នាំបង្ការ COVID-19 ហើយរាយការណ៍ អំពីសកម្មភាព គួរឱ្យសង្ស័យ ។

សម្រាប់ព័ត៌មានចុងក្រោយបំផុត អំពី COVID-19 ដែលមានសេចក្តីលំអិត អំពីសកម្មភាពទាំងអស់ របស់សាលាក្រុងឡងប៊ិច ក្នុងការរក្សាសុវត្ថិភាព របស់ប្រជាពលរដ្ឋរបស់យើង សូមចូលទៅ long-beach.gov/COVID19 ហើយតាម @LongBeachCity នៅលើ Facebook, Twitter និង Instagram ។

###